



ជីវិត



ចេញផ្សាយលេខ៖ ៣៥



2014-2016

ឆ្នាំនៃធម៌មេត្តាករុណា
YEAR OF CHARITY


ភូមិភាគភ្នំពេញថ្ងៃទី០១-៣១ ខែកក្កដា ឆ្នាំ២០១៥
ព្រឹត្តិបត្រព័ត៌មានពិព្រះសហគមន៍កាតូលិក

ថែកសញ្ញាបត្រជល់និស្សិតសាលាឃុំស្ទឹង



សេចក្តីជូនដំណឹង

" លោហិតមរណសាក្សីគ្រាប់ពូជរបស់ព្រះសហគមន៍"(Apologeticus, Chapter 50:Tertullian) ។
 បងប្អូនជាទីស្រឡាញ់ ព្រះសហគមន៍កាតូលិកកម្ពុជាលូតលាស់ដោយសារលោហិតមរណសាក្សី ។
 ខ្ញុំ លោកបូជាបាឃ្យ រឿង ឆីត្រសិរី អ្នករៀបចំសំណុំរឿង (Postulator) បានប្រមូលព័ត៌មានមួយចំនួនហើយ
 ប៉ុន្តែសូមបងប្អូនជួយផ្តល់ព័ត៌មានបន្ថែមអំពីអ្នកបម្រើរបស់ព្រះជាម្ចាស់ថែមទៀត ដូចជា៖ រូបថត
 អ្នកបទប្បសៀវភៅដែលគាត់សរសេរ វត្តអនុស្សាវរីយរបស់គាត់ខ្លះ ។ល។ សូមផ្តល់ឈ្មោះអ្នក
 ដែលអាចផ្តល់សក្ខីភាពបាន ជូនមកឲ្យខ្ញុំ តាមរយៈអ៊ីម៉ែល martyrscambodia@gmail.com
 ឬទូរស័ព្ទ 077 800 211 / 096 34 22 144 សូមអរគុណ!





ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ

ចូរស្រឡាញ់គ្នា

ជាបងប្អូនឲ្យបានជាប់ជានិច្ច! (ហេប្រើ ១៣,១)

យុវជនកម្ពុជា និងឡាវ ជាទីស្រឡាញ់!

ពេញមួយសប្តាហ៍នៃទិវាយុវជនឡាវ-កម្ពុជា ជាពេលវេលាដ៏មានអំណរសប្បាយ ដើម្បីបង្រួបបង្រួមយើងជាបងប្អូន ក្នុងអង្គព្រះគ្រីស្ទ!

ព្រះសហគមន៍ទាំងពីរបស់យើង បានជួបជុំគ្នានៅក្នុងនាមក្រុមលោកអភិបាលជាព្រះសហគមន៍តែមួយ ចាប់តាំងពី ឆ្នាំ១៩៦៨!

ព្រឹត្តិការណ៍នៅឆ្នាំ១៩៧៥ បានរារាំងក្រុមលោកអភិបាលរបស់បងប្អូនមិនឲ្យមកជួបជាមួយគ្នា អស់រយៈពេលជា ច្រើនឆ្នាំ។ សូមអរព្រះគុណព្រះជាម្ចាស់ ចាប់ចាប់ពីប៉ុន្មានឆ្នាំកន្លងមកក្រុមលោកអភិបាលព្រះសហគមន៍ឡាវ-កម្ពុជា អាចជួបគ្នានៅប្រទេសឡាវក៏បាននិងប្រទេសកម្ពុជាក៏បាន។

ជំនួបក្រុមលោកអភិបាល ជាពេលវេលាមួយសម្រាប់ចែករំលែក និងជួបសន្ទនាគ្នារវាងព្រះសហគមន៍ទាំងពីរបស់ យើង។

ទិវាយុវជនឡាវ-កម្ពុជានេះ ជាជំហានមួយទៀតនៅក្នុងជួបសន្ទនាគ្នាផ្ទាល់និងការស្វែងយល់គ្នាទៅវិញទៅមក។

ពិភពលោកកំពុងតែផ្លាស់ប្តូរយ៉ាងហ័ស។ សង្គមរបស់យើងបើកចំហយ៉ាងទូលំទូលាយចំពោះពិភពលោកនេះ។ ទីផ្សាររួមនៃសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ។ ក៏ប៉ុន្តែប្រសិនបើទីផ្សារនេះ កសាងតែលើផ្នែកសេដ្ឋកិច្ច និងនយោបាយ តើអាចទទួលបានជោគជ័យបានដែរឬទេ?។

យើងជាគ្រីស្ទបរិស័ទកាតូលិក យើងត្រូវតែមានចំណែករបស់យើងនៅក្នុងការស្ថាបនានេះ ដោយជួយឲ្យមនុស្ស ទាំងអស់បើកចិត្តគំនិតទូលាយ ចំពោះភាគរាត និងចំពោះការគោរពសេចក្តីថ្លៃថ្នូរដ៏លើសលប់របស់មនុស្សម្នាក់ៗ។

យើងជាគ្រីស្ទបរិស័ទកាតូលិក យើងទទួលបានការត្រាស់ហៅឲ្យចូលរួមក្នុងការសន្ទនាជាមួយមនុស្សដទៃទៀតនិង ជាមួយសាសនាដទៃទៀត ដើម្បីធ្វើឲ្យការយល់ដឹងកាន់តែប្រសើរ និងដើរជាមួយគ្នាឆ្ពោះទៅរកសន្តិភាពនិងយុត្តិធម៌។

ប្អូនៗយុវជន យុវនារីជាទីស្រឡាញ់! ការត្រាស់ហៅនេះគឺសម្រាប់ប្អូននៅថ្ងៃនេះ! អាស៊ានទាមទារជាពិសេសការ ស្ថាបនាសន្តិភាពនៅក្នុងកិច្ចសន្ទនាជាមួយគ្នា។

ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ជាឱកាសដ៏ពិសេសសម្រាប់ការសន្ទនាជាមួយគ្នា និងចែករំលែកដោយចិត្តស្រឡាញ់ក្នុង អង្គព្រះគ្រីស្ទនិងភាពជាបងប្អូននឹងគ្នា។

សូមព្រះជាម្ចាស់ប្រទានព្រះពរដល់អស់បងប្អូននិងបើកដួងចិត្តរបស់បងប្អូនដើម្បីស្រឡាញ់អ្នកជិតខាងរបស់ខ្លួនជា បងប្អូនប្រុសស្រីដែលព្រះជាម្ចាស់ប្រទានឲ្យយើង!


លោកអូលីវ័យដ្ឋិតអិស្ត័រ



អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ
ប្រធានក្រុមលោកអភិបាលព្រះសហគមន៍ឡាវ-កម្ពុជា (CELAC)



Apostolic Vicariate of Phnom Penh

**“LOVE EACH OTHER
AS BROTHERS AND SISTERS” (Hb 13.1)**

Dearest Youths of Laos and Cambodia!

It is a great joy to celebrate for a week, the brotherhood that unites us in Christ ! Our two churches gathered in the same Episcopal Conference since 1968! The events in 1975, have prevented your bishops to come together for many years. Thanks God, now, every year, the Episcopal Conference of Laos and Cambodia can meet alternately in Laos and Cambodia.

The meeting of bishops is a time for sharings and encounters between our two Churches. These Laos-Cambodia Youth days are one more step in the encounter and reciprocal understandings.

The world is changing fast. Our societies is largely open up to this world in movment. The common market of ASEAN is upon us. But this market if it does succeed, can be built only on economic and political considerations? We Catholics, we must have our part in this construction by help all to opening hearts and minds to brotherhood and respect for the transcendent dignity of every human being.

We Catholics, we are called to enter into dialogue with people and with other religions to better understanding and walk together towards peace and justice.

Dear Youths, this call is for you today! The Asean requires above all, the construction of peace in the dialogue. Theses days are a special occasion for encouting and sharing in Christ’s love and brotherhood! God bless you all and open the doors of your heart to love your neighbor, which is our brother and our sister that God offers to us!



+Olivier SCHMITTHAEUSLER
Apostolic Vicar of Phnom Penh
President of the Episcopal Conference Laos-Cambodia (CELAC)

ព្រះសហគមន៍កាតូលិកគីឡូម៉ែត្រលេខ១១ លើកសន្តិម៉ារីម៉ាជាឡាដាឌបការី

Church Commemorates Patron Saint Mary Magdalene

ព្រះសហគមន៍កាតូលិកគីឡូម៉ែត្រលេខ១១ នៃមណ្ឌលសកម្មភាពភ្នំពេញខាងជើង បានប្រារព្ធពិធីថ្វាយអភិបូជាលើកសន្តិម៉ារីម៉ាជាឡាដាឌបការី កាលពីថ្ងៃទី២៥ កក្កដា កន្លងទៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកបូជាបាព្រ កាលណានី ឆារលេស លោកបូជាបាព្រហ្វស្ការ៉ូ និងលោកបូជាបាព្រ រឿង ឆ័ត្រសិរី រួមជាមួយបងស្រី និងគ្រីស្ទបរិស័ទយ៉ាងច្រើនកុះករ ។

The Church in Kilometer 11 in the pastoral sector of Northern Phnom Penh last 25th July 2015, commemorated the feast of Mary Magdalene with a Eucharistic celebration. The celebration was attended by Frs. Charles Nani Kale, Gustavo Adrian Benitez and Chatsirey Roeung, the chancellor and general secretary of the Vicariate, together with a good number of parishioners.

ព្រះសហគមន៍កាតូលិកគីឡូម៉ែត្រលេខ១១ (ស្វាយប៉ាក) មានព្រះវិហារឈ្មោះថាសន្តិម៉ារីម៉ាជាឡា។ លោកបូជាបាព្រឆារលេសបានមានប្រសាសន៍ថា៖ សូមឲ្យគ្រីស្ទបរិស័ទចេះទទួលស្គាល់អំពើបាបរបស់ខ្លួន ហើយត្រូវកែប្រែចិត្តគំនិតនិងមានជំនឿលើព្រះជាម្ចាស់ ដោយមិនប្រព្រឹត្តអំពើបាបតទៅទៀត។ លោកបូជាបាព្របានឲ្យដឹងទៀតថា ម៉ារីម៉ាជាឡាជាស្រ្តីពេស្យា មានបាបធ្ងន់មុននឹងក្លាយជាសន្តបុគ្គល ប៉ុន្តែក្រោយពេលដែលជួបជាមួយព្រះយេស៊ូគាត់កែប្រែចិត្តគំនិត និងក្លាយជាមនុស្សចង់នៅជាប់ជាមួយព្រះយេស៊ូអស់មួយជីវិត។ ហើយដោយសារជំនឿព្រះយេស៊ូ ប្រោសគាត់ឲ្យក្លាយជាមនុស្សបរិសុទ្ធ ។

The Church in Kilometer 11 (Spay Pak) is normally known as St. Magdalene's Church. Fr. Charles said: "Dear parishioners please make your confession to have a change of heart as well as faith in God by keeping away from sins. The priest reminded all that Mary Magdalene was a prostitute with many sins but after encountering Jesus she stayed away from committing sins and later became a saint. It was her faith in Jesus that purified her.

កម្មវិធីនេះប្រព្រឹត្តទៅដោយមានជាការដង្ហែងរូបសំណាករបស់សន្តិម៉ារីម៉ាជាឡាជុំវិញភូមិនិងមានអធិដ្ឋានតាមដំណាក់ ។ នៅក្នុងកម្មវិធីនោះ លោកបូជាបាព្ររឿង ឆ័ត្រសិរី បានប្រកាសជាផ្លូវការផ្ទេរសិទ្ធិ ទទួលខុសត្រូវលើព្រះសហគមន៍ចំនួន៤ គឺព្រែកតាទែន អន្លង់ក្វាន ស្វាយប៉ាក និងសែនសុខ នាខែកញ្ញាខាងមុខនេះជូនលោកបូជាបាព្រឆារលេស។

The celebration with a procession where the statue of Saint Mary Magdalene was carried in procession around a village by the parishioners as prayers and hymns were recited and sung praising God. Fr. Chatsirey Roeung as the chancellor and general secretary made a formal announcement of the appointment of Fr. Charles to be in charge of four parishes such as Prek Taten, Anglong Kangan, Svay Pak and SenSok from September 2015.

ស្រីមាស



គ្រីស្ទបរិស័ទរួមគ្នាដង្ហែងរូបសំណាកព្រះនាងម៉ារីម៉ា-Photo: Lyheang



គ្រីស្ទបរិស័ទទទួលព្រះកាយក្នុងអភិបូជា-Photo: Lyheang

លោកអភិបាលធ្វើទស្សនកិច្ចនៅវិទ្យាល័យចម្រើនវិជ្ជា

លោកអភិបាលអូលីវ័រយេដ្រីតអ៊ីស្ទ័រជាអភិបាលកូមិភាគ ភ្នំពេញ និងលោកអនុគូនីសាមីស៊ូសែរាជ្យ ជាអភិបាលកូមិ កំពង់ចាមបាន ធ្វើទស្សនកិច្ចសួរសុខទុក្ខបុគ្គលិកលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យចម្រើនវិជ្ជាស្ថិតនៅ កូមិបារាយកើត ឃុំបារាយកើត ស្រុកព្រៃវែង ខេត្តព្រៃវែង កាលពីថ្ងៃទី២២ កក្កដា កន្លងទៅ ដោយមានអ្នកចូលរួម ប្រមាណជាង ១៥០នាក់។

លោកអភិបាល អនុគូនីសាមី ស៊ូសែរាជ្យ បានមាន ប្រសាសន៍ក្នុងពិធីនោះថា វិទ្យាល័យចម្រើនវិជ្ជា ជាសាលា មួយដែលទទួលបានភាពជោគជ័យនៅក្នុងវិស័យអប់រំនេះ ដោយសារការខិតខំរៀនរបស់សិស្ស និងជាពិសេសមានការ យកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូក្នុងការបង្រៀនផងដែរ។

លោកអភិបាលក៏បានបញ្ជាក់ប្រាប់ផងដែរថា៖ វិទ្យាល័យនេះ គឺយកគំរូពីវិទ្យាល័យចំណេះទូទៅ និងបណ្តុះ បណ្តាលវិជ្ជាជីវៈសន្តប្រុងស្នូរនៅខេត្តតាកែវ។

លោកអភិបាលអូលីវ័រយេដ្រីតអ៊ីស្ទ័រ បានលើកទឹកចិត្ត ដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំសិក្សាដើម្បីទទួលបាន ជោគជ័យ ក្នុងជីវិតជានិស្សក្នុងពេលឆាប់ៗខាងមុខនេះ។

លោកអភិបាលក៏បានរំលឹកដល់សិស្សានុសិស្សឲ្យខិត ខំរៀន អោយចេះភាសាខ្មែរអោយបានច្បាស់លាស់ ហើយ ត្រូវមានជំនាញមួយពិតប្រាកដរៀនភាសាអង់គ្លេសបន្ថែម ចេះបង្កើតទំនាក់ទំនងជាមួយគ្នានិងគ្នា និងត្រូវចេះបង្កើត គំនិតច្នៃប្រឌិតថ្មី។

យុវនារី បៀន សុខហ៊ាន ជាកូនសិស្សថ្នាក់ទី១២ម្នាក់ នៃវិទ្យាល័យចម្រើនវិជ្ជា បានមានចំណាប់អារម្មណ៍ថា៖ គាត់ ពិតជាចូលចិត្តប្រព័ន្ធអប់រំ របស់វិទ្យាល័យចម្រើនវិជ្ជានេះ ណាស់ គឺវិទ្យាល័យនេះមានការអប់រំប្រកបដោយសុក្រិត ភាពយុត្តិធម៌មានខាងវិន័យតឹងរឹងនិងជាពិសេសទៅទៀត នោះគឺបង្រៀនពីរបៀបរស់នៅក្នុងសង្គម សេចក្តីស្រលាញ់ ការជួយគ្នាទៅវិញទៅមក សុដីវធម៌ សីលធម៌ជាដើម។ ក្នុង ការប្រលងបឋមសិក្សាទុតិយភូមិឆ្នាំនេះ សុខហ៊ាន មាន ជំនឿជឿជាក់ថាគាត់នឹងទទួលបានជោគជ័យ។

វិទ្យាល័យចម្រើនវិជ្ជា ជាសាលាមួយរបស់ព្រះសហគមន៍ កាតូលិកដែលធ្វើការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអប់រំយុវជនពីកំរិតថ្នាក់ទី១០ដល់ទី១២ និងមានផ្តល់ អាហារូបករណ៍មួយចំនួនដល់សិស្សកម្រិតខ្ពស់សិក្សាផងដែរ។

ក្នុងដំណើរទស្សនកិច្ចនោះ លោកអភិបាលអូលីវ័រយេ បានផ្តល់អាហារូបករណ៍ចំនួន១០០% ចំនួន៥កន្លែងដល់ សិស្សក្នុងសាលានេះ ដែលនឹងប្រលងជាប់ក្នុងឆ្នាំសិក្សា នេះ ដើម្បីរៀននៅថ្នាក់ខ្ពស់សិក្សានៅវិទ្យាស្ថានសន្តប្តូល ក្នុងខេត្តតាកែវ។



លោកអភិបាលថន្សប្រុងស្នូរជាមួយសិស្សនៃវិទ្យាល័យចម្រើនវិជ្ជា-Sothirith

Bishops Visits High School

Rt. Rev. Olivier Schmitthaesleur, the bishop of the Apostolic Vicariate of Phnom Penh, Msgr. Antonysamy of the Apostolic Prefecture of Kampong Cham on 22nd July 2015 visited the staff, teachers and students, estimated at 150 of Chamroeun Vichear High School located in Baray Kert village, Baray Kert commune, Prey Veng province's Prey Veng district.

Msgr. Antonysamy spoke at the ceremony that Chamroeun Vichear High School has succeeded in the education sector thanks to the students trying and studying hard and especially teachers' attention in teaching. The local Ordinary stressed that the high school followed the example of the high school of general knowledge and vocational training of St. Francis of Assisi High School in Takeo province.

Bishop Olivier encouraged all the students to try to study hard in order to achieve success in life. The bishop reminded the students to try hard to study the Khmer language better and hence acquiring a real skill, learning English, creating relationships with one another and creativity.

One of the 36 grade 12 students Boeun Sokhan of Chamroeun Vichear High School expressed her feelings that she did like the educational system of Chamroeun Vichear High School, the high school has education to perfection, with justice and strict disciplines even and especially the school teaches about the way to live in society, about love, about mutual help about good manners and about morality.

Chamroeun Vichear High is a school run by the Catholic Church in Cambodia, in collaboration with the Royal Government of Cambodia in order to educate youth at grade 10-12 levels and also the school provides a scholarship for advanced students.

During his visit, Bishop Olivier granted 100 percent scholarships for five students who will pass the grade 12 national exams this year in order to pursue higher education at Saint Paul's Institute in Takeo province.

ព្រះវិហារសន្តសិលា មានមេត្តជនដប់ប្រាំមួយរូបទទួលអគ្គសញ្ញាណបថ្នាស

ព្រះវិហារសន្តសិលា នៃព្រះសហគមន៍កាតូលិកពោធិ៍ ចិនតុង បានរៀបចំឲ្យគ្រីស្ទបរិស័ទចំនួន១៩នាក់ ទទួលអគ្គសញ្ញាណបថ្នាស ដែលមានលោកអភិបាលអូលីវីយេ ជិតអីស្ទើរជាអធិបតី។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី៥ កក្កដា ២០១៥ ដោយមានគ្រីស្ទបរិស័ទចូលរួមជាង៣០០នាក់។

អគ្គសញ្ញាណបថ្នាស តាមជំនឿនៃព្រះសហគមន៍ កាតូលិក គឺជាជំហានមួយនៃអគ្គសញ្ញាដែលដៅបញ្ជាក់ថា បេក្ខជន ក្លាយជាគ្រីស្ទបរិស័ទពេញលក្ខណៈ គឺពេញវ័យក្នុងជំនឿ។ បេក្ខជន នឹងពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ដែលផ្តល់ កម្លាំង ជំនឿ ប្រាជ្ញាក្នុងការថ្លែងព្រះបន្ទូល ប្រកាសដ៏ណឹង ល្អ អំពីការសង្គ្រោះរបស់ព្រះយេស៊ូ អំពីអំណរសប្បាយ ដែល ខ្លួនបានទទួល និងបង្ហាញពីវត្តមានរបស់ព្រះអង្គនៅក្នុង ជីវិតរបស់ពួកគេផ្ទាល់។

ក្នុងធម្មទេសនា លោកអភិបាល អូលីវីយេ បានផ្តាំឆ្លើ ដល់គ្រីស្ទបរិស័ទទាំងអស់ ជាពិសេសសម្រាប់អ្នកទាំង ១៩នាក់ ឲ្យយល់ថា ព្រះវិញ្ញាណដ៏វិសុទ្ធ ប្រទានឲ្យមើល ឃើញពីវត្តមានរបស់ព្រះជាម្ចាស់តាមរយៈអ្នកដទៃដែល ជាអ្នកតូចតាច និងនៅគ្រប់ទីកន្លែងទាំងអស់។ លោកបាន លើកទឹកចិត្តគ្រីស្ទបរិស័ទទាំងអស់ឲ្យចេះដាក់ខ្លួន ដោយ បន្ថែមថា ព្រះវិញ្ញាណដ៏វិសុទ្ធប្រទានឲ្យយើងយល់ថា ព្រះ ជាម្ចាស់បានជ្រើសរើសអ្នកទន់ខ្សោយ ឲ្យទៅជាសញ្ញាសម្គាល់ ពីវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងជីវិត រស់នៅរបស់យើង ដោយយកចិត្តទុកដាក់អធិដ្ឋាន បង្ហាញពីធម៌មេត្តាករុណា បម្រើ និងលើកលែងទោសឲ្យអ្នកដទៃ ដែលជាសេចក្តី ស្រឡាញ់ ដ៏បរិបូណ៌របស់ព្រះជាម្ចាស់។

បន្ទាប់មកបេក្ខជនទាំងអស់ទទួលអគ្គសញ្ញាណដោយលោក អភិបាលលាបប្រេងគ្រីស្ទាលើថ្នាសបេក្ខជនម្នាក់ៗ និងចាត់ គេឲ្យទៅប្រកាសដ៏ណឹងល្អក្នុងជីវិតរស់នៅរបស់គេ។ បេក្ខ ជនរាលើម ចាន់ស្រីនាង បានឲ្យដឹងថា៖ ថ្ងៃនេះ ខ្ញុំជឿថា

ព្រះវិញ្ញាណដ៏វិសុទ្ធ ពិតជាបានផ្តល់កម្លាំងឲ្យខ្ញុំដើម្បីចេញ ទៅប្រកាសដ៏ណឹងល្អ តាមរបៀបនៃការរស់នៅប្រចាំថ្ងៃ ជំនឿរឹងមាំ និងប្រព្រឹត្តអំពើល្អបន្ថែមទៀត។ កញ្ញា បញ្ជាក់ ថានឹងជួយជាកម្លាំងទៅតាមតំរូវការរបស់ព្រះសហគមន៍។

រីឯ លោក យារ រដ្យា ដែលជាបេក្ខជនទើបតែទទួលអគ្គ សញ្ញាថ្មីនេះ បានបង្ហាញជំនឿរបស់ខ្លួនថា៖ អគ្គសញ្ញា លាបថ្នាសនឹងជួយបំភ្លឺនិងផ្តល់កម្លាំងដើម្បីប្រព្រឹត្តកិច្ចការ ផ្សេងៗឲ្យបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងជួយអប់រំ ចិត្តខ្ញុំឲ្យចេះសណ្តែកសប្រណីគ្នាទៅវិញទៅមក ដែលជា ការផ្សព្វផ្សាយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ជាលីស

St. Peter's Church Has Nineteen Confirmands

St. Peter's Church in Pochentong prepared 19 Catholics to be confirmed by Rt. Rev.Olivier Schmitthaesleur, the bishop of the Apostolic Vicariate of Phnom Penh. The Confirmation service took place on 5th July 2015 with more than 300 parishioners attending. The Sacrament of Confirmation, according to the Catholic faith, is the Sacrament that confirms candidates, empowering them to be "full Catholic Christians" conferring on them the power and leverage of the Holy Spirit, the source of strength with which to go out and proclaim the Good News of God, as happened in the ancient time of the apostles.

In his homily, Bishop Olivier appealed to all the parishioners present, especially to the 19 candidates, by saying that the Holy Spirit allows the sight of the presence of God through little and insignificant people everywhere. The bishop encouraged all the Catholics to be humble by saying: "The Holy Spirit inspires us to understand that God has chosen the weak to become the sign of the presence of God in our day-to-day lives. Let us pay attention to prayer, expressing kindness, serving and forgiving other people. All are signs and reminders of the love of God."

One of the confirmands, Chhim Chansrey Neang said: "Today I believe that the Holy Spirit does bestow the strength on me in order to go out and proclaim the Good News of God by the way I live, having firm faith and doing even better deeds. This will help me in my strength according to the needs of the Church."

Another confirmand, Yav Radya expressed his faith by saying: "The Sacrament of Confirmation will enlighten and give the strength to me in order to do other works in favor of God and help educate my heart towards greater tolerance which is to promote the Word of God."



បេក្ខជន១៩រូបទទួលអគ្គសញ្ញាណបថ្នាស-Photo: Sothirith

មិទន្ទាំងសិក្សាមត្តេយ្យសហគមន៍នៅតាកែវ



លោកអភិបាលថតរូបរួមជាមួយសិស្សានុសិស្ស-Photo:Sothirith

សាលាមត្តេយ្យព្រះសហគមន៍កាតូលិក២កន្លែងបានរៀបចំកម្មវិធីបិទឆ្នាំសិក្សា២០១៤-២០១៥កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា កន្លងទៅ ក្រោមអធិបតីភាពលោកអភិបាលអូលីវីយេ នៅវិទ្យាល័យចំណេះទូទៅ និងបណ្តុះបណ្តាលវិជ្ជាជីវៈសន្តប្រុងស្ទែរ ដែលស្ថិតនៅភូមិចំការទៀង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានការចូលរួមពីលោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្សនិងសិស្សានុសិស្សប្រមាណ ២០០នាក់។

អ្នកស្រី ដុយ គឹមច័ន្ទដារី អ្នកសម្របសម្រួលសាលាមត្តេយ្យព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានសម្តែងនូវការកោតសរសើរ ចំពោះការយកចិត្តទុកដាក់របស់លោកគ្រូអ្នកគ្រូ ក្នុងការផ្តល់ភាពកក់ក្តៅ និងបង្ហាត់បង្រៀនកុមារតូចៗ អោយមានភាពវៃឆ្លាត។ អ្នកគ្រូបានបន្ថែមថា សាលាមត្តេយ្យនៅទីនេះ បានបង្ហាត់បង្រៀនទៅតាមផែនការដែលក្រសួងអប់រំបានដាក់ជូន ហើយថែមទាំងបានបញ្ចូលកម្មវិធីមន្ត្រីសម្រាប់ ដែលជាកម្មវិធីមួយមកពីប្រទេសជប៉ុន ដែលជួយអោយកុមារមានម្ចាស់ការលើខ្លួនឯង ទាំងការគិតការធ្វើការរៀន និងការបញ្ចេញគំនិតផ្ទាល់ខ្លួន។

លោកអភិបាលអូលីវីយេ បានសរសើរចំពោះភាពក្លាហាន និងភាពវៃឆ្លាតរបស់កុមារទាំងនោះ ហើយលោកក៏បានស្នើសុំឲ្យអាណាព្យាបាលទាំងអស់ ឲ្យជួយសហការគ្នាជាមួយលោកគ្រូអ្នកគ្រូ ដើម្បីជំរុញកូនៗ ឲ្យខិតខំរៀនសូត្រនិងរៀបចំជីវិតដ៏ល្អប្រសើរ ដោយធ្វើជាកូនល្អសិស្សល្អ និងពលរដ្ឋល្អនៅពេលអនាគត។

បន្ទាប់ពីទស្សនានូវការសម្តែងរបស់កុមារៗ សាលាមត្តេយ្យសន្តិភូពេហ្សា នៃព្រះកុមារយេស៊ូ និងសាលាមត្តេយ្យភូមិសុខសាន្ត រួចមកសាលារៀបចំសញ្ញាបត្របញ្ជាក់ ការសិក្សាជូនដល់កុមារៗ ដែលត្រូវឡើងថ្នាក់ទីមួយ នៅឆ្នាំសិក្សា២០១៥-២០១៦ខាងមុខ និងចែកវត្ថុអនុស្សាវរីយ៍ដល់កុមារទាំងអស់ផងដែរ។

ក្នុងឆ្នាំសិក្សា២០១៤-២០១៥កន្លងទៅនេះ សាលាមត្តេយ្យសន្តិភូពេហ្សា នៃព្រះកុមារយេស៊ូមានសិស្សសរុប ៤២នាក់ ស្រី២៣នាក់ ហើយកុមារដែលត្រូវឡើងថ្នាក់ទី១មាន១៣នាក់។ សាលាមត្តេយ្យភូមិសុខសាន្ត មានសិស្សសរុប២៣នាក់ស្រី១២នាក់ និងកុមារ ដែលត្រូវឡើងទៅរៀនថ្នាក់ទីមួយមាន១២នាក់។ ង៉ែត សុធីរិទ្ធ

Closure of Educational Programs of Pre-schools

Catholic Church-run two pre-schools held the closing ceremony of its education programs for the 2014-2015 academic years on the morning of July 13, 2015. Rt. Rev. Olivier Schmitthaesleu, the bishop of the Apostolic Vicariate of Phnom Penh, together with the guardians/parents of the students estimated at 200, were all gathered together for the occasion on the compound of the high school of general knowledge and St. Francis of Assisi High School located in Chamkar Teang village, Kous commune, Takeo province's Tramkak district.

Mrs. Ngoy Kim chandavy, the coordinator of the two Catholic Church-run pre-schools within the Apostolic Vicariate of Phnom Penh, praised the teachers' attention at providing warmth and teaching children to be intelligent. The coordinator further said the pre-schools here have teaching programs in compliance with the standards set by the Ministry of Education and also initiated the Montessori educational method. This method is from Japan- that helps children master themselves both in thinking, doing, learning and in articulating their ideas.

Bishop Olivier expressed his admiration for the courage and intelligence of the children and also asked all the guardians/parents to cooperate with the teachers in order to urge their children to try to study hard and live a better life by being good children, students and model citizens in the future.

Following an entertainment performance by the children these children from St. Therese of the Infant Jesus Pre-school and the Peach Village Pre-school were presented the completion certificates. These "graduates" can now advance to the grade 1 class for the 2015-2016 years. They were also presented with souvenirs.

During the past 2014-2015 academic years, St. Therese of Infant Jesus Pre-school had a total of 42 students, of whom 23 were girls and all students will move up to the grade 1 class where there are 13 students. The Peach Village Pre-school has a total of 23 students, of whom 13 of them are girls and the children will move up to the grade 1 class where there are 12 students.

ពិធីបិទឆ្នាំសិក្សាសាលាមត្តេយ្យ និងបឋមសិក្សាសាលាស៊ាន ដុនបូស្កូ ភូមិច្រេស

អាណាព្យាបាលសិស្សប្រមាណជាង២០០នាក់ បានមកជួបបង្កុំគ្នា នៅសាលាស៊ាន ដុនបូស្កូ ដែលស្ថិតនៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ដើម្បីចូលរួមបិទឆ្នាំសិក្សា ២០១៤-២០១៥ ក្រោមអធិបតីភាពលោកអភិបាលអូលីវ័រយេ ដ្យូឌីហ្សេរ និងបងស្រីប្រធានសាលាស៊ាន ដុនបូស្កូ កាលពីថ្ងៃទី១៩ កក្កដា ២០១៥នេះ ។

លោកអភិបាលបានមានប្រសាសន៍លើកទឹកចិត្ត និងកោតសរសើរដល់អាណាព្យាបាលទាំងអស់ ដោយថ្លែងថា លោកលឺចិត្តដោយឃើញសង្គមរបស់យើង មានបញ្ហាច្រើនទាំងសំរាម ផ្លូវ យុវជនមួយចំនួនប្រើប្រាស់គ្រឿងញៀន និងការងារនៅក្នុងរោងចក្ររបស់មាតាបិតាសិស្សក៏មានភាពលំបាកដែរ។ តែផ្ទុយទៅវិញ លោកសប្បាយ ចិត្តដោយឃើញឪពុកម្តាយ ដែលបង្កើតសង្គមគ្រួសារមួយ និងចាប់អារម្មណ៍អំពីអនាគត និងការសិក្សារបស់កូនៗ ខុសពីឪពុកម្តាយខ្លះដែលប្រើប្រាស់កូន ។

លោកអូលីវ័រយេបន្ថែមថា៖ យើងមិនចង់ឲ្យកូនរស់នៅក្នុងសង្គមដែលមានបញ្ហាដូចខាងលើទេ តែចង់ឲ្យកូនមានអនាគតក្តីស្វាង ដោយទទួលបានការអប់រំខាងសីលធម៌ ចំណេះដឹង និងចែកសេចក្តីស្រឡាញ់ ដើម្បីឲ្យកូនទៅជាមនុស្សល្អនៅក្នុងសង្គម និងក្លាយទៅជាមនុស្សថ្មី ។

តំណាងសិស្សថ្នាក់ទី៦ បានថ្លែងអំណរគុណដល់សាលាដែលបានផ្តល់ឱកាសឲ្យទទួលបានការអប់រំ ការលើកទឹកចិត្ត ការអធ្យាស្រ័យ និងភាពកក់ក្តៅ។ នាងបន្តថា៖ បទពិសោធន៍ និងចំណេះដឹងអស់រយៈពេល៨ឆ្នាំនៅទីនេះ នាងនឹងធ្វើជាកូនល្អ សិស្សល្អ ដើម្បីក្លាយជាពលរដ្ឋដ៏ល្អនៅក្នុងសង្គម ដោយមិនធ្វើឲ្យបងស្រី និងគ្រូទាំងអស់ដែលតែងតែខិតខំព្យាយាមដើម្បីពួកនាងអស់សង្ឃឹមឡើយ ។

កម្មវិធីនេះធ្វើឡើងដោយមានការសម្តែងរឿង ប្រវត្តិបេសកកម្ម នៃក្រុមសាលាស៊ានដុនបូស្កូ ដើម្បីបង្ហាញដល់ភ្ញៀវ កិត្តិយសទាំងអស់ ហើយមានផ្តល់បំណាសរសើរដល់សិស្សល្អកែ និងវិញ្ញាបនបត្រដល់សិស្សថ្នាក់ទី៦ផងដែរ ។

សាលាមត្តេយ្យ និងបឋមសិក្សាសាលាស៊ានដុនបូស្កូ បង្កើតឡើងដោយគោរពទៅលើធនៈ សន្តយូហានបូស្កូ និងអ្នកម្តាយម៉ាសាឡេរ៉ូ ដោយឈានចូលក្នុងប្រទេសកម្ពុជាក្នុងខែតុលាឆ្នាំ១៩៩២ ។ ជាលិស



Closure Pre-school and Primary School year

The presence of more than 200 people including the guardians/parents of students gathered on 19th July 2015 at Don Bosco School located in Chress village, SenSok, Phnom Penh Thmey district in Phnom Penh to attend the closing ceremony for the 2014-2015 academic year. The closing ceremony was officiated by Bishop Olivier of the Apostolic Vicariate of Phnom Penh.

Bishop Olivier encouraged and expressed his admiration for all the guardians/parents of students by saying: "He was broken-hearted to see our society experiences problems both of rubbish littered roads, some of youths use drugs and jobs in factories the guardians/parents of students do experience difficulties. Conversely he is happy to see the parents create a family society and show interest in the further and study of their children unlike some parents keep using the children to do something."

Bishop Olivier further said: "We do not want children to live in a society of the above-mentioned problems but instead we want the children to be brilliant receiving moral education, knowledge and love so that the children become good persons in society and new humans."

A representative of grade 6 students thanked the school for providing them with an opportunity to be educated, encouraged, forgiven and have warmth. The preventative further said eight years of experience and knowledge here have made her become a good daughter and a good student in order to become a model citizen in society by not making nuns and all the teachers who have always tried hard to educate her hopeless.

The ceremony also featured an entertainment show, the history of activities of Salesians Don Bosco to display all guests of honor and presented outstanding students with commendations and also the grade 6 students with completion certificates.

Salesians of Don Bosco run Pre-school and Primary school were established with respect for the will of Saint Don Bosco and Mother Masalero in October 1992 in Cambodia.

ទេវវិទ្យាល័យកម្ពុជា បិទឆ្នាំសិក្សា ២០១៤ - ២០១៥



រូបអនុស្សាវរីយ៍នៅថ្ងៃបិទឆ្នាំសិក្សាសម្រាប់និស្សិតទេវវិទ្យាល័យ-Photo:Sothirith

ទេវវិទ្យាល័យសន្តយ៉ូហាន ម៉ារីយ៉ាណេ នៃព្រះសហគមន៍កាតូលិកកម្ពុជា បានរៀបចំកម្មវិធីបិទឆ្នាំសិក្សា ២០១៤-២០១៥ ក្រោមអធិបតីភាពលោកអូលីវ័រ ជឺតអ៊ីស្ទ័រ ជាអភិបាលទទួលបន្ទុកទេវវិទ្យាល័យ និងមានការចូលរួមពីសំណាក់លោកអនតូនី សាមី និងលោក អេនរីគេហ្ស៊ីការដូ រួមជាមួយលោកបូជាបាឡ និងគ្រីស្តូបរិស័ទ យ៉ាងច្រើនកុះករ ដែលធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៥ នៅរាជធានីភ្នំពេញ ។

លោកអភិបាលក៏បានរំលឹកនិស្សិតទេវវិទ្យាល័យ ក្នុងធម្មទេសនា ឲ្យនឹកឃើញនូវអ្វីៗដែលបានទទួលពីទេវវិទ្យាល័យ និងត្រូវបន្តជីវិតជិតស្និទ្ធជាមួយព្រះជាម្ចាស់ ដើម្បីឲ្យព្រះអង្គជួយកែប្រែចិត្តគំនិតជាថ្មី ។ លោកបន្តណែនាំឲ្យគេយកគំរូ តាមរបៀបដែលព្រះយេស៊ូទាក់ទងជាមួយមហាជនគឺធ្វើដំណើរពីភូមិមួយទៅភូមិមួយដើម្បីឲ្យមនុស្សទាំងនោះស្គាល់ព្រះរាជ្យព្រះជាម្ចាស់ ។ លើសពីនេះទៅទៀត លោកអូលីវ័រថា៖ ត្រូវមានចិត្តអាណិតអាសូរយ៉ាងខ្លាំង គ្រប់ពេលវេលា ដល់បងប្អូនទៀតៗ ដែលជាសញ្ញាសម្គាល់នៃព្រះរាជ្យព្រះជាម្ចាស់ ។

មុនបញ្ចប់អភិបាលលោក បប់ នាយកទេវវិទ្យាល័យកម្ពុជាបាន ថ្លែងអរព្រះគុណព្រះជាម្ចាស់ដែលបានណែនាំអស់រយៈពេលមួយឆ្នាំកន្លងមក ។ លោកបន្តថា៖ មួយឆ្នាំកន្លងមកនេះ និស្សិតទាំងអស់បានដើរក្នុងមាត់ ដែលព្រះជាម្ចាស់បានបង្ហាញដល់ពួកគេ ។ លោកនាយករូបនេះ ក៏បានថ្លែងអំណរគុណ ដល់លោកអភិបាលទាំងបីភូមិភាគដែលមានវត្តមាន ដែលជាសញ្ញានៃការត្រៀម និងលើកទឹកចិត្តខ្លាំងដល់និស្សិត ។ ជាពិសេសលោកអភិបាលអូលីវ័រ ដែលតែងតែយកចិត្តទុកដាក់ និងមកណែនាំនិស្សិតជារៀងរាល់ខែ ។ ក្នុងកម្មវិធីនេះក៏មាន ការប្រគល់សញ្ញាបត្រទេវវិទ្យាដល់លោកបូជាបាឡស្ថេនណា និងអញ្ជើញបងប្អូនទាំងអស់ឲ្យទស្សនាបទបង្ហាញអំពីជីវិតនិស្សិតទេវវិទ្យាល័យផងដែរ ។

ក្នុងឆ្នាំសិក្សា២០១៤-២០១៥នេះទេវវិទ្យាល័យ មាននិស្សិតចំនួន៧រូប ក្នុងនោះឆ្នាំទីមួយមាន៤នាក់ ឆ្នាំទីពីរ

មាន២នាក់និងបងប្រុសសែ សាធា ដែលជាឆ្នាំចុងក្រោយ ។ ទេវវិទ្យាល័យសន្តយ៉ូហានម៉ារីយ៉ាណេជាសាលាមួយរបស់ព្រះសហគមន៍កាតូលិកទទួលតែយុវជនណា ដែលចង់សិក្សា និងស្វែងយល់ព្រមទាំងឆ្លើយតបចំពោះការត្រាស់ហៅ របស់ព្រះជាម្ចាស់ ក្នុងជីវិតជាបូជាបាឡកាតូលិកបម្រើតាមព្រះសហគមន៍ កាតូលិកក្នុងភូមិភាគនីមួយៗ កម្មវិធីសិក្សាមានរយៈពេល៦ឆ្នាំ ។ ជាលើស

Major Seminary Closes 2014-15 Academic Year

On the evening of 7th July 2015, the major Seminary of St. Jean Marie Vianney run by the Catholic Church in Cambodia initiated a ceremony to close the 2014-15 academic year. The closing ceremony was officiated by Rt. Re Olivier Schmitthaeusleur, the bishop of the Apostolic Vicariate of Phnom Penh who is also in charge of the Major Seminary. Also present at this function were the two Apostolic Prefects, Msgr. Enrique Figaredo of Battambang and Msgr. Antonysamy of Kampong Cham Prefatures, together with priests and a good number of Catholics.

In his hominy, the bishop also reminded the seminarians to re-call what they received from the Major Seminary and to continue to live in a close sense of intimacy with God. The bishop instructed them to follow the ways of Jesus who communicated in a special way with the people which took Him to several villages covering long distances to make them know and understand the Kingdom of God.

Furthermore, Bishop Olivier reminded the seminarians that they should have a deep sense of compassion all the time towards the people they serve because they are the sign of the Kingdom of God.

Before the concluding rite, Fr. Bob, the rector, thanked God for inspiring him for the past year. The priest further said, all the seminarians had walked the way Jesus ushered them into. The rector also thanked the bishop and the Apostolic Prefects for their presence which was as a sign of support and encouragement for the seminarians. He pointed out that Bishop Olivier always visits the Seminary to counsel the students every month.

During the 2014-15 academic year, the Major Seminary had seven seminarians, of whom four seminarians are the first year students, another two are in the second year and Bro. Se Sat is in the final year. The Major Seminary of St. Jean Marie Vianney is a school run by the Catholic Church and the school receives youth who have the intention of studying to understand the Catholic faith as well as respond to the calling of God by living priestly lives and serving the Catholic Church in each diocese. The study program at the Major Seminary is for six-years after which the final year seminarian has to pass some exams before he is ordained a deacon and then a full priest of the Catholic church.

ពិធីប្រគល់សញ្ញាបត្រដល់និស្សិតជំនាន់ទី២ នៃសាលាអប់រំគ្រីស្ទបរិស័ទ សន្តយ៉ូស្ទីន៤៣រូម

និស្សិតនៃសាលាអប់រំគ្រីស្ទបរិស័ទ សន្តយ៉ូស្ទីន ចំនួន ៤៣នាក់ បានទទួលសញ្ញាបត្របញ្ចប់ការសិក្សា រយៈពេល ២ឆ្នាំដោយបានស្វែងយល់អំពីជំនឿព្រះសហគមន៍និងសង្គម ក្រោមអធិបតីភាពលោកអភិបាលអូលីវីយេ ជឺតអ៊ីស្ទ័រ និង ចូលរួមដោយក្រុមយុវជននិងគ្រីស្ទបរិស័ទ យ៉ាងច្រើនកុះករ នៅព្រះវិហារសន្តប៉ូល និងសន្តសិលាភ្នំពេញថ្មីនាថ្ងៃទី១១ កក្កដា ២០១៥ ។

លោកអភិបាលអូលីវីយេ បានមានប្រសាសន៍ទៅកាន់ និស្សិត ក៏ដូចជាគ្រីស្ទបរិស័ទទាំងអស់ ឲ្យយល់ពីតួនាទីគ្រីស្ទ បរិស័ទ ដើម្បីជួយឲ្យព្រះសហគមន៍មានការរីកចម្រើនបែប ទៀត ដោយត្រូវរៀនបន្ថែមទៀត ដើម្បីឲ្យជំនឿរបស់យើង ច្បាស់ទៅៗ និងពេញលេញ ។

លោកបន្តថា សាលាសន្តយ៉ូស្ទីនរយៈពេល២ឆ្នាំកន្លង មកនេះ តាមរយៈការអធិដ្ឋាន ការជួបជុំគ្នា គឺដើម្បីស្វែងរក ព្រះជាម្ចាស់នៅក្នុងជីវិតផ្ទាល់ខ្លួន និងអនុវត្តន៍តាមព្រះ បន្ទូលដូចជា ១) ជួយឲ្យយល់ពីតួនាទីរបស់យើង ជាគ្រីស្ទ បរិស័ទ និងទទួលស្គាល់ថា មានតែព្រះជាម្ចាស់ទេដែល ប្រទានប្រាជ្ញាហើយយើងត្រូវការនឹកឃើញគ្រប់ពេលវេលា នៅក្នុងជីវិត ដោយអង្វរព្រះជាម្ចាស់ដើម្បីបំភ្លឺយើង ។ ២) បានស្តាប់ ដើម្បីរកឃើញសុភមង្គល ដោយត្រូវការរស់នៅ ក្នុងសេចក្តីពិត សុចរិត យុត្តិធម៌ ដើម្បីទៅជាមនុស្សដែល អាចបង្កើតសុភមង្គល ។ ៣) ដាក់ខ្លួនដូចព្រះជាម្ចាស់បាន ដាក់ខ្លួនទៅជាមនុស្សដូចយើង ដើម្បីធ្វើជាសាក្សីនៃព្រះជា ម្ចាស់ដែលមានព្រះជន្មក្នុងនោះ ។

លោកជុន សុផលនាយកប្រតិបត្តិនៃសាលាសន្តយ៉ូស្ទីន បានឲ្យដឹងថា កម្មវិធីសិក្សានេះពិតជាមានតម្លៃ និងជាផ្លូវ មួយយ៉ាងពិសេស ដើម្បីឲ្យជីវិតគ្រីស្ទបរិស័ទមានលំនឹង និងមានភាពច្បាស់លាស់ក្នុងជំនឿស្របតាម លទ្ធិព្រះសហ គមន៍កាតូលិក ដែលអាចឲ្យនិស្សិតដែលបញ្ចប់ការសិក្សា នេះមានគ្រឹះយ៉ាងមុតមាំ ។ លោកក៏បានសំណូមពរឲ្យ និស្សិតទាំងនោះ ពាំនាំនូវចំណេះដឹងនិងជំនឿទាំងនេះទៅ ចែករំលែកដល់អ្នកដទៃទៀតតាមសមត្ថភាព និងកាលៈទេសៈ ដើម្បីឲ្យគេស្គាល់ព្រះយេស៊ូ និងព្រះសហគមន៍កាតូលិក ។ លើសពីនេះទៅទៀត លោកសុផល សុំឲ្យនិស្សិតទាំងអស់ រក្សាគំនិតថា យើងជាគ្រូសារតែមួយ និងអរគុណដល់លោក អភិបាលដែលបាន ផ្តល់ផ្តើមគំនិតបើកសាលានេះឡើង ។

លោកយុន សំអាត តំណាងឲ្យនិស្សិតទាំងអស់និយាយ ថា៖ សាលាបានផ្តល់នូវចំណេះដឹងបន្ថែម ទាំងជំនឿនិង បញ្ហានៅក្នុងសង្គម ជាពិសេសបានស្គាល់អំពីតួនាទីរបស់ ខ្លួនជាគ្រីស្ទបរិស័ទ ដែលមានតួនាទីជាពាក្យវិជ្ជាគ្រីស្ទទូត



លោកអភិបាល សាស្ត្រាចារ្យ និងនិស្សិត

និងជាអ្នកបម្រើដល់អ្នកដទៃ ជាពិសេសអ្នកតូចតាច និង សង្គម ។ លោកបន្តថារយៈពេល២ឆ្នាំកន្លងមកនេះ លោក សង្កេតឃើញថា៖ សាស្ត្រាចារ្យទាំងអស់ បានខិតខំអស់ពី សមត្ថភាព ដើម្បីឆ្លើយតបទៅនឹងវត្តមានតាមមុខវិជ្ជា នីមួយៗដោយមានទាំងការស្រាវជ្រាវនិងពិភាក្សាជាក្រុម ។ រីឯនិស្សិតវិញលោកយល់ឃើញថាពិតជាបានខិតខំយក ចិត្តទុកដាក់ ដោយចូលរួមយ៉ាងសកម្មរវាងកម្មវិធីនានា ដែលសាលាបានដាក់ឲ្យ និងចូលរួមកម្មវិធីផ្សេងៗ ដើម្បី បុព្វហេតុនៃជំនឿ ដូចជាការស្វែងយល់ពីជំនឿនៅតាមព្រះ សហគមន៍ផ្សេងៗ តាមរយៈទស្សនកិច្ចសិក្សាជាដើម ។

និស្សិតទាំងអស់បានទទួលការអប់រំទៅលើមុខវិជ្ជាចំនួន ៦សំខាន់ៗ គឺ ១) ព្រះគម្ពីរ ចំនួន១០២ម៉ោង ដោយរួម បញ្ចូលទាំងការចែករំលែកព្រះគម្ពីរតាមក្រុមនីមួយៗចំនួន ៥១ម៉ោងគឺ៦២សប្តាហ៍ ។ ២) ទេវវិទ្យា៦០ម៉ោង និង ពិភាក្សា៨ម៉ោង ។ ៣) សីលធម៌៤៨ម៉ោង ។ ៤) ជីវិត ផ្លូវវិញ្ញាណ ៣២ម៉ោង ។ ៥) ប្រវត្តិសាស្ត្រ ៤០ម៉ោង ។ ៦) លទ្ធិព្រះសហគមន៍ រយៈពេល១៨ម៉ោង ។ ក្រៅពីមុខ វិជ្ជាខាងលើ សាលាបានបញ្ចូលកម្មវិធីសិក្សាស្វែងយល់ពី សង្គមបច្ចុប្បន្ន តាមរយៈការអញ្ជើញវគ្គបកស្រាយទាក់ ទងទៅនឹងប្រធានបទ សេដ្ឋកិច្ច នយោបាយ និងសង្គម កម្ពុជាផងដែរ ។ ដោយឡែកក្នុងកម្មវិធីសិក្សាក៏មាននិស្សិត ទេវវិទ្យាល័យមកសិក្សាមុខវិជ្ជាព្រះគម្ពីរ និងទេវវិទ្យាផងដែរ ។

Graduation Ceremony At St. Justin's School Of Faith



រៀនចប់អនុស្សាវរីយ៍-Photo:Sothiith

សាលាអប់រំគ្រីស្ទបរិស័ទ សន្តូយ៉ូស្ទីន នៃព្រះសហគមន៍ កាតូលិកភូមិភាគភ្នំពេញបានកកើតមានឡើងក្នុងឆ្នាំ២០១១ ដោយបំពេញបន្ថែមនូវមុខវិជ្ជាចំនួនដូចជា ព្រះគម្ពីរ ជីវិត ខាងផ្លូវវិញ្ញាណ សីលធម៌ព្រះសហគមន៍កាតូលិក ប្រវត្តិ សាស្ត្រព្រះសហគមន៍កាតូលិក ទស្សនវិទ្យា ទេវវិទ្យានិង គោលលទ្ធិព្រះសហគមន៍កាតូលិក។ លើសពីនេះទៅ ទៀតសាលាបានផ្តល់ឱកាសឲ្យនិស្សិតបានទទួលការយល់ ដឹងបន្ថែមអំពីសង្គម និងព្រះសហគមន៍ តាមរយៈវាក្យនិង ទស្សនកិច្ចសិក្សា នៅតាមព្រះសហគមន៍ក្នុងប្រទេស និងកៅប្រទេសផងដែរ។ ជាលីស

The 2nd batch of 43 students of St. Justin's School of Faith were presented with completion certificates. The 43 students have learned to understand the process and formation of the Catholic faith for a period of two years. The presentation was done by Rt. Rev. Olivier Schmitthaesusler, the bishop of the Apostolic Vicariate of Phnom Penh. The presentation ceremony was witnessed on July 11th 2015 by youths and a good number of parishioners on the campus of Saints Paul and Peter at Phnom Penh Thmei in Phnom Penh capital.

Bishop Olivier addressed the students and all the faithful alike by telling: "You understand the roles of Catholics in order to help the Church flourish and grow. You have to learn more so that our faith becomes concrete and complete."

Olivier further said the two-year curriculum of St. Justin's School of Faith, including prayers and gathering, is to discover God in one's own life and follow the Word of God.

"First help understand our roles as Catholics and recognize that only God gives wisdom and we have to be reminded all the time in life by petitioning God to enlighten us. Second listen in order to find happiness by living a life of truth, righteousness and justice to become persons that can create happiness. Third be humble like God humbled Himself to become human beings like us in order to bear witness of Risen God."

Mr. Sophal Phon, the executive director of St. Justin's School of Faith said: "This study program is of real values and a special path enabling the life of Catholics to balance and have clarity of faith in accordance with the tenets of the Catholic Church that enable the graduates to lay a solid foundation. Sophal requested that all the students convey their knowledge and faith to share with other people according to their capacities and circumstances so that they know Jesus and the Church. Furthermore he asked all the students to retain ideas that we are one family of St. Justin's School of Faith in the Phnom Penh diocese and he thanked Bishop Olivier for taking the initiative in opening the school."

Mr. Yun Som Ath, a representative of the students of St. Justin's School of Faith said the school had provided more knowledge, faith and problem solving in society; especially knowledge of one's own role as Catholics whose roles as prophets, apostles and ministers of other people, in particular the least of God's children and society. The representative continued by saying that this two-year period he observed that all professor priests have did their best to meet the objective of each subject with research and discussion in groups. He understood that the students have tried hard to pay their attention by taking active part in programs the school have initiated and other programs to the cause of faith like learning to understand about faith in parishes through an outing.

All the students have been taught on six subjects. 102 hours were spent on the Bible including 52 hours of biblical sharing in each group, namely 62 weeks. 60 hours were spent on theology including 8 hours of discussions. 44 hours were spent on morality. 32 hours were spent on spirituality. 40 hours were spent on the history of the Catholic Church. 18 hours were spent on the tenets of the Catholic Church. Besides the above-mentioned subjects, society-understanding programs were included by inviting specialising speakers to present and interpret themes relating to economics, politics and the present society. In particular some seminarians have also learned to understand the subjects.

Catholic Church-run St. Justin's School of Faith in the Apostolic Vicariate of Phnom Penh was established in 2011 by supplementing such subjects. Additionally the school has provided the students the opportunity to acquire more knowledge of society and of the Church by a means of speakers and of going on an outing to parishes home and abroad.

កូនតូចៗចំនួន៣នាក់ទទួលអគ្គសញ្ញាជ្រមុជទឹក នៅព្រះវិហារសន្តមីកាអែល

ទារកបីនាក់ទទួលអគ្គសញ្ញាជ្រមុជទឹកតាមជំនឿរបស់ឪពុកម្តាយដែលជាគ្រីស្ទបរិស័ទ នៅព្រះវិហារសន្តមីកាអែល នៃព្រះសហគមន៍កាតូលិកក្រុងព្រះសីហនុកាលពីថ្ងៃទី៥ ខែកក្កដា ២០១៥ ដោយលោកយ៉ូហាន អ៊ិន សុន ជាបូជាបាព្យ ទទួលខុសត្រូវមណ្ឌលសកម្មភាពខេត្តព្រះសីហនុ និងមានគ្រីស្ទបរិស័ទយ៉ាងច្រើនកុះករចូលរួម។ តាមប្រពៃណីរបស់ គ្រីស្ទបរិស័ទកាតូលិក គ្រប់ក្រុមគ្រួសារដែលមានកូនដែលទើបនឹងកើត គេតែងយកទៅឲ្យទទួលអគ្គសញ្ញាជ្រមុជទឹក តាមជំនឿរបស់ឪពុកម្តាយ។ ពេលគេពេញវ័យគេរៀនអប់រំជំនឿហើយទទួលអគ្គសញ្ញាផ្សេងទៀត ពេលគេអាចប្រកាស ជំនឿដោយខ្លួនឯង។ ការអប់រំកូនចៅតាមជំនឿកាតូលិកនេះ ជាតួនាទីរបស់ឪពុកម្តាយ គ្រប់រូប ដែលគេបានប្រកាស តាំងពីគេទទួលអគ្គសញ្ញាអាពាហ៍ពិពាហ៍។



ទារកដែលទទួលអគ្គសញ្ញាជ្រមុជទឹកពីលោកបូជាបាព្យ

ក្នុងពិធីជំនឿនេះ លោកបូជាបាព្យ អ៊ិន សុន បានមានប្រសាសន៍ណែនាំ ឪពុកម្តាយទាំងនោះថា៖ អគ្គសញ្ញានៅថ្ងៃនេះ រំលឹកយើងអំពីពេលវេលាទទួល អគ្គសញ្ញាជ្រមុជទឹក ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ គឺយើង ជឿថាយើងបានទទួលដង្ហើមពីព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ដូច្នេះ យើងជាគ្រីស្ទ បរិស័ទ ត្រូវមានចិត្តស្រលាញ់ដោយចេះបំរើអ្នកដទៃ មានចិត្តសន្តោសប្រណី

ចែករំលែក ជាពិសេសត្រូវអធិដ្ឋានទៅព្រះជាម្ចាស់ និងលើកតម្កើងព្រះអង្គជានិច្ច។ លោកក៏បានបញ្ជាក់និងផ្តាំផ្ញើមាតាបិតាទាំងអស់ឲ្យខិតខំអប់រំកូនរបស់ខ្លួនឲ្យដើរក្នុងមាគ៌ានៃព្រះហឫទ័យស្រលាញ់ របស់ព្រះជាម្ចាស់ដូចយើងបានជឿ និងសង្ឃឹមលើព្រះជាម្ចាស់ជានិច្ចផងដែរ។ អ្នកស្រី ម៉ាក សំណាង ជាមាតាមួយរូបបាននិយាយថា អ្នកស្រីពិតជាសប្បាយចិត្តណាស់ដោយ ព្រះជាម្ចាស់បាន ប្រទានពរ និងបានជ្រើសរើសកូននេះ ឲ្យក្លាយជាបុត្រាព្រះអង្គ គឺទទួលអគ្គសញ្ញាជ្រមុជទឹក ដើម្បីទៅជាគ្រីស្ទបរិស័ទដូច ឪពុកម្តាយដែរ។ អ្នកស្រីសំណាងបន្តថា ៖ នាងខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការអប់រំកូន ឲ្យស្គាល់ពីជំនឿ របស់គេ ជាពិសេសខ្ញុំនឹងខិតខំរស់នៅជាជីវិតគ្រីស្ទបរិស័ទ ដើម្បីជាកំរូដល់កូននិងអ្នកដទៃផងដែរ។ តូច ពៀន

Three Infants Get Baptized

Three infants received the Sacrament of Baptism in order to receive new life as the children of God in compliance with the faith of their parents. The Sacrament of Baptism was administered at St. Michael parish by Fr. John Un Son, the parish priest in the pastoral sector of Preah Sihanouk on 5th July 2015.

In his homily, Fr. Un Son advised the parents by saying: "This Sacrament reminds us of when we received the Sacrament of Baptism in the name of the Father, of the Son and of the Holy Spirit. It is the true reception of God. So we the Catholics have to have a sense of love by serving other people, having a sense of tolerance, sharing, especially your enemies. You always say prayers to God and sing praise to Him."

"The priest also delivered a message to all the parents to try hard to educate their children to walk the way of the love of God as we always believed and hoped in God."

One of the mothers, Mak Samnang said that she was very happy that God blessed her infant and chose the infant to become His child by receiving the Sacrament of Baptism in order to become a Catholic like his parents. The lady further said: "I will do her best to educate my child to know about his faith; especially I will try hard to live a Catholic life to model my children and also other people."



ក្រុមគ្រួសារនិងលោកបូជាបាព្យចំនួនបួននាក់-Photo:Touch Poem

សេចក្តីស្រឡាញ់នាំឱ្យការអប់រំទទួលបានជោគជ័យ



លោកសុខអូនប្រគល់វិញ្ញាបនបត្រដល់និស្សិត -Photo: Sovanna

សិស្សនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូ ផ្នែកនាវីជានានី ២១ ចំនួន១០០នាក់ មកពីមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូខេត្តបាត់ដំបង ទួលគោក និងទឹកថ្លា បានទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សារយៈ ពេល២ឆ្នាំ លើជំនាញ លេខាធិការ វិជ្ជាមេផ្ទះ និងជំនាញ កាត់ដេរ។ កម្មវិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃទី ១៨ កក្កដា ឆ្នាំ២០១៥ នៅសាលាបណ្តុះបណ្តាលវិជ្ជាមេផ្ទះ ទឹកថ្លា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកគិរីហ៊ុក អដ្ឋ អភិបាលភូមិភាគបាត់ដំបង លោក សុខអូន ជាលេខា ធិការនៃមូលនិធិដុនបូស្កូកម្ពុជា បងស្រីតេអេស៊ីតា ហ្គាសៀ ជាប្រធានក្រុមគ្រួសារសាលេស៊ានប្រចាំកម្ពុជា និងកូមា ព្រមទាំងសិស្សានុសិស្ស និងមាតាបិតាសិស្ស និងភ្ញៀវ កិត្តិយសជាច្រើននាក់។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រនេះ បងស្រី ឱតលីង ជេទ្រូដេស ជាប្រធានក្រុមគ្រួសារសាលេស៊ានប្រចាំ ទឹកថ្លា បានមានប្រសាសន៍ថា៖ ថ្ងៃនេះ គឺជាពេលវេលាមួយជួយ យើងឲ្យចេះថ្លែងអំណរគុណព្រះជាម្ចាស់ដែលបានប្រទាន លោកឪពុក ដុនបូស្កូ ដល់យើង ហើយបេសកកម្ម នៃការ អប់រំរបស់លោកបានជម្រុញយើងរហូត។ លោកឪពុកដុន បូស្កូធ្លាប់បានមានប្រសាសន៍ថា៖ សេចក្តីស្រឡាញ់នាំឲ្យ ការអប់រំទទួលបានជោគជ័យ។

ក្នុងឱកាសនោះបងស្រីក៏បានថ្លែងអំណរគុណ និង កោតសរសើរដល់បុគ្គលិកទាំងអស់ដែលតែងតែជួយជ្រោម ជ្រែង និងគាំពារដល់របៀបអប់រំរបស់លោកឪពុកដុនបូស្កូ និងរួមជាមួយគ្នា ជាមួយអ្នកឧបត្ថម្ភបន្តឆ្ពោះទៅមុខទៀត ដោយសេចក្តីក្លាហានសុទិដ្ឋនិយម និងគំនិតច្នៃប្រឌិតដើម្បី អាចបំពេញ នូវតម្រូវការរបស់យុវជនក្រីក្រឲ្យកាន់តែប្រសើរ ជាងនេះ។

គួរបញ្ជាក់ថារហូតដល់ឆ្នាំនេះ សិស្សទាំងបីមជ្ឈមណ្ឌល ដែលបានទទួលវិញ្ញាបនបត្រ មានចំនួន១៧៩៤ នាក់

ដោយក្នុងនោះមាន ១០៦៧នាក់ ចេញមកពីវត្តកុំពូទ័រ លេខាធិការនៅទួលគោក ២៩២នាក់ មកពីវត្តកាត់ដេរ និងអក្ខរកម្មបាត់ដំបង និង៤៣៥នាក់ មកពីវិជ្ជាមេផ្ទះ ទឹកថ្លា។ សិស្សដែលទទួលវិញ្ញាបនបត្រ បានអភិវឌ្ឍការ ស្រាវជ្រាវ និងគ្រួសាររបស់គេ ដូច្នេះ ពួកគេបានចូលរួមធ្វើឲ្យ សង្គមជាតិមានភាពវិជ្ជមាន។ ស្រីមាស

Graduation Ceremony at Don Bosco School

The 21st batch of 100 female students of Don Bosco Vocational Training Center for Girls of Battambang province, Toul Kok and Teuk Thla were presented with completion certificates. The presentation was done on the 18th July 2015 at Don Bosco Vocational Training Center for Girls of Teuk Thla who were trained in Home, Food and Management. The presentation was done by Msgr. Enrique Figaredo of the Apostolic Prefecture of Battambang, together with Dr. Sok Oun, the secretary of Don Bosco Fund in Cambodia, and Sister Teresita Garcia, a missionary from Colombia and the Regional Provincial superioress of the Daughters of Mary Help of Christians (FMA) in Cambodia and Myanmar. The event was also witnessed by a good number of parents/guardians of the students and guests of honor.

At this ceremony, Sr. Ditching Gertrudes the Regional Provincial of the Daughters of Mary Help of Christians (FMA) said: "Today it is a day to thank God for His mercy for the many good things He has bestowed in the person of Fr. Don Bosco and his educational missions, which has encouraged." Fr. Don Bosco once said that love had inspired education to be successful in life.

On this occasion, the nun expressed thanks and admiration for all the staff for always helping and supporting in the spirit of Fr. Don Bosco's mission as well as the sponsors for making a great stride forward with courage, optimism and creativity in order to meet the needs of poor youths in the field of education.

It must be pointed out that till this year 1,794 students of the three centers have been presented with completion certificates. 1,067 students have completed computer courses at Toul Kok and 292 have completed sewing and literacy courses in Battambang and 435 have completed housekeeping courses at Teuk Thla. The students, who have graduated from the centers, have also done well by focusing on family life and in this way they are bringing positive values in society.

ពិធីទូលអង្វរព្រះជាម្ចាស់ ដើម្បីទទួលវិញ្ញាណក្ខន្ធនារោគយាយម៉ារី សួន លី

Requiem Mass For Late Mrs. Suon Ly

លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងកំពង់ចាម រួមជាមួយបូជាបារ្យ និងគ្រីស្តបរិស័ទរាប់រយ នាក់ មកពីបណ្តាព្រះសហគមន៍នានា បានប្រមូលផ្តុំគ្នានៅ ព្រះវិហារសន្តយ៉ូសែប(ផ្សារតូច) នាព្រឹកថ្ងៃទី១៧ កក្កដា ធ្វើពិធីទូលអង្វរព្រះជាម្ចាស់ ដើម្បីទទួលវិញ្ញាណក្ខន្ធអ្នក ស្រីម៉ារីសួន លីដែលជាម្តាយរបស់បូជាបារ្យសួនហង្សលី។ អ្នកស្រីម៉ារីសួន លី បានទទួលមរណភាពនាព្រឹកថ្ងៃទី១៦ កក្កដា ២០១៥ ដោយជំងឺមហារីកបំពង់អាហារ។



លោកបូជាបារ្យសួនហង្សលី និងក្រុមគ្រូសារី-Photo: Sothirith

លោកអភិបាល អូលីវីយេ នៃព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញបានមានប្រសាសន៍ថា៖ ជំនឿរបស់អ្នកស្រី ម៉ារី សួនលី បាននាំឲ្យគាត់អាចឃើញព្រះក៏ក្រព្រះជាម្ចាស់ និងនាំឲ្យយើងនឹកឃើញ ដល់ព្រះយេស៊ូមានព្រះជន្មរស់ ឡើងវិញដោយឈ្នះលើសេចក្តីស្លាប់។

The Apostolic Vicariate of Phnom Penh and the Apostolic Prefecture of Kampong Cham, together with priests and the presence of hundreds of the faithful from their parishes gathered on 17th July 2015 at St. Joseph's church (Phsar Touch) to beg for the intercession of God to receive the soul of Mrs. Mary Soun, the mother of Fr. Hangly Suon. Mrs. Mary Suonly passed away on the evening of July 16th, 2015 due to esophagus cancer.

ដូចនេះសូមអរគុណដល់ព្រះជាម្ចាស់ និងអរគុណ ដល់លោកយាយម៉ារី ដែលបានលះបង់កូនប្រុសពៅឲ្យទៅ ជាបូជាបារ្យ។

Bishop Olivier of the Apostolic Vicariate of Phnom Penhsaid: "The faith Mrs. Mary Suonly haveled her to see the face of God and have a reminiscnt sight of Jesus was risen by overcome death. Hence I would like to thank God and Mrs. Mary for allowing the young son to become a priest."

លោក បូជាបារ្យ អ៊ិន សួន បានរំលឹកថា៖ កាលលោក នៅជាឧបដ្ឋាក លោកត្រូវបានព្រះសហគមន៍ចាត់ឲ្យទៅ បម្រើព្រះសហគមន៍សន្តសិលាពោធិ៍ធំ លោកយាយម៉ារី បានទទួលលោកដោយអំណរ និងដូចជាកូនបង្កើតរបស់ គាត់ដែរ។ លោកបន្តថា៖ អ្នកស្រីម៉ារី យកចិត្តទុកដាក់ក្នុង ការថែរក្សាគ្រួសារ និងអ្នកជិតខាង ព្រមទាំងបានចូលរួម យ៉ាង ច្រើនក្នុងកិច្ចការបម្រើព្រះសហគមន៍ ពិតមែនទោះ បីជាគាត់មិនចេះអក្សរក៏ដោយ។

Fr. Un Son reminded that as he was a deacon he was assigned by the Church the task of serving the parishes of Meat Krasas and PoThom. Then Mrs. Mary received him with joy and also treated him as her own son. The priest continued by saying that Mrs. Mary paid attention in the care of family and her next-door neighbors as we as took active part in serving the Church even though she was illiterate.

លោកយាយ ម៉ារី សួន លី បានកើតនៅឆ្នាំ១៩៣៣ នៅភូមិតាស្នូ ស្រុកល្វាឯម ខេត្តជាកណ្តាល ដែលមាន ឪពុកឈ្មោះសួន ម្តាយឈ្មោះដី និងជាកសិករ។ អ្នកស្រី លី មានគ្រួសារជាពុទ្ធបរិស័ទ និងមានកូនប្រុស៤នាក់ ដែល ក្នុងចំណោមនោះមានម្នាក់ជាបូជាបារ្យកាតូលិក។

Mrs. Mary Suonly was born in the year of 1933 at Tasco village, Lvea Em district, Kandal province. Her father's name was Suon and mother's name Cheu. They were farmers. Mrs. Ly married a Buddhist husband and had four brothers, of whom is a priest.

សពរបស់លោកស្រី ម៉ារីយ៉ា សួន លី ដង្ហែទៅ បញ្ចុះនៅខេត្តពោធិសាត់ក្រោយពេលថ្វាយអភិបូជារួច។
ជាលីស

The Mary's body was accompanied to the burial site in Pursat after the Requiem mass was concluded.

អង្គការជេស៊ូតស៊ីវីស ជាំកូនឈើ និងបណ្តុះបណ្តាលយុវជនឲ្យស្គាល់តម្លៃធម្មជាតិ



អង្គការជេស៊ូតស៊ីវីសកម្ពុជា (Jesuit Service-Cambodia) ផ្នែកបរិស្ថាន (Ecology Program) បានរៀបចំយកកូនរាំងចំនួន ៥០០ដើម ទៅដាំនៅភូមិឆាយសាយ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំពីថ្ងៃទី០៩ - ១០ ខែកក្កដា ដើម្បីអបអរសាទរថ្ងៃបុណ្យរុក្ខទិវា ដោយមានការសហការពីអង្គការJSC លោកគ្រូ និងសិស្សអនុវិទ្យាល័យផាត់សណ្តាយប្រមាណ ៦០នាក់។

នៅក្នុងនោះដែរ ក្រុមការងារJSC បានធ្វើបទបង្ហាញមួយដល់សិស្សានុសិស្សអំពីរបៀបគ្រប់គ្រង និងទុកដាក់

សំរាម ឲ្យមានសណ្តាប់ធ្នាប់ និងកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិចជាដើម។ អង្គការក៏បានបង្រៀនអំពីរបៀបដាំបន្លែដោយ មិនប្រើប្រាស់សារជាតិគីមីព្រមទាំងមានការប្រកួតប្រជែងគ្នាយកស្នាដៃ និងពានរង្វាន់ដោយមានរយៈពេលពីរខែបន្ទាប់ពីការបង្រៀននេះ។ ទែន ប៊ុរី

Jesuit Service Plant Trees and Train Youths To Know Value of Nature

Jesuit Service-Cambodia (JSC) continued its Ecology program by helping to plant 500 Rainng trees in Neang Say village, Phat Sanday commune, Kampong Thom province's Kampong Svay district. The planting activity took place on 9-10 July, 2015 in order to mark Arbor Day (Tree Planting Day) initiated by the Jesuit Service organization and an estimated 60 teachers in Phat Sanday commune.

The working group of the Jesuit Service organization also instructed the students on how to manage and store garbage in an orderly manner as well as minimizing the use of plastics. The organization also taught them how to grow vegetables without using chemicals and encouraged them to take part in competitions within two months of their training.

ក្រុមអម៉ាណូអែល សាម៉ូអែល និងក្រុមអ្នកស្វែងយល់ពីការត្រាស់ហៅ



20-23 August 2015

ព្រះបាទស្រីរាជ្យ

ព្រះវិហារសន្តមីការ៉ែល ក្រុងព្រះសីហនុ កម្ពុជា ថ្ងៃទី ០៣ ខែ ឧសភា ២០១៥

កម្មវត្ថុ: គោរពអញ្ជើញចូលរួមកម្មវិធីបោះជំរំលើកទី៣ ឆ្នាំ២០១៥ " ព្រះជាម្ចាស់ស្រលាញ់ខ្ញុំ " !

សេចក្តីដូចបានជំរាបជូនក្នុងកម្មវត្ថុខាងលើនេះ គណៈកម្មការត្រាស់ហៅអម៉ាណូអែល និងសាម៉ូអែលទាំងបីភូមិភាគមានសេចក្តីសោមនស្សរីករាយ សូមគោរពអញ្ជើញ លោកអភិបាលលោកបូជាបាព្យ បងប្រុសបងស្រី និងក្រុមបុព្វជិតបុព្វជិតចូលរួមកម្មវិធីបោះជំរំយុវជនយុវនារីលើកទី៣ប្រព្រឹត្តិទៅនៅថ្ងៃទី ២០ ដល់ ២៣ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅព្រះវិហារសន្តមីការ៉ែលក្រុងព្រះសីហនុ ។

អាស្រ័យដូចបានជំរាបជូនខាងលើ សូមលោកអភិបាលលោកបូជាបាព្យបង ប្រុសបងស្រី និងក្រុមបុព្វជិតបុព្វជិតអញ្ជើញប្អូនៗយុវជនយុវនារីមកចូលរួមកម្មវិធីបោះជំរំលើកទី ៣ នេះ ដោយអំណរ និងដើម្បីជួយអោយការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដល់ប្អូនៗ យុវជនយុវនារីឲ្យបានច្រើនកុះករ។

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ និងព្រះជាម្ចាស់ប្រទានពរដល់បងប្អូនទាំងអស់នូវក្តីសុខសាន្ត!

បូជាបាព្យយ៉ូហាន អ៊ិន សុន និងគណៈកម្មការត្រាស់ហៅទាំងបីភូមិភាគ

អធិប្បាយគម្ពីរដំណឹងល្អដោយ លោកអភិបាល អូលីវ័រ យេ មិននាំសិក្សានៅសាលាអប់រំជំនឿសន្តូយ៉ូស្ទីន ថ្ងៃទី ១១ កក្កដា ២០១៥

បងប្អូនជាទីស្រឡាញ់!

ថ្ងៃនេះយើងជួបជុំគ្នាទាំងមានអំណរសប្បាយដើម្បីជួបជាមួយព្រះជាម្ចាស់ និងដើម្បីសរុបលទ្ធផលនៃការសិក្សានៅសាលាអប់រំជំនឿសន្តូយ៉ូស្ទីនរបស់យើង។ ថ្ងៃនេះ ក៏មានប្រធានយុវជនតាមព្រះសហគមន៍នីមួយៗក្នុងភូមិភាគភ្នំពេញចូលរួមដែរ។ ពួកគេកំពុងរិះគិតជាលើកទីបីក្នុងឆ្នាំនេះនូវប្រធានបទ "ធ្វើដូចម្តេចដើម្បីធ្វើជាអ្នកដឹកនាំល្អ?"។ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញយើង បានខិតខំបង្កើតកម្មវិធីផ្សេងៗជាច្រើន ដើម្បីឲ្យក្រុមយុវជនរបស់យើងរីកចម្រើនឡើង។ ទាំងប្រធានយុវជន ទាំងនិស្សិតសាលាយ៉ូស្ទីនម្នាក់ៗត្រូវដឹងថា ខ្លួនមានតួនាទីមួយពិសេស ដើម្បីឲ្យព្រះសហគមន៍របស់យើងអាចផ្តល់សក្ខីភាពអំពីព្រះជាម្ចាស់ដើម្បីឲ្យព្រះសហគមន៍របស់យើងចម្រើនឡើងបន្តិចម្តងៗ។ ខ្ញុំសង្ឃឹមថា ការជួបជុំគ្នារវាងប្រធានយុវជននិងនិស្សិតសាលាយ៉ូស្ទីន មុខជាធ្វើឲ្យជំនឿរបស់យើងទាំងអស់គ្នាកាន់តែច្បាស់ទៅៗ។ យើងសោកស្តាយផងដែរដោយសារឆ្នាំក្រោយ សាលាយ៉ូស្ទីនមិនបើកជំនាន់ទីបីទេចាំមួយឆ្នាំទៀត ពេលនោះក្នុងចំណោមប្រធានយុវជនទាំងអស់នឹងបានចុះឈ្មោះដើម្បីចូលរៀនទៅជាគ្រីស្ទបរិស័ទពេញលក្ខណៈដោយមានជំនឿច្បាស់ទៅៗ។

ថ្ងៃនេះយើងរំលឹកដល់សន្តូបេណេឌិក ដែលបានបង្កើតក្រុមអារាមសម្ងាត់ដើម្បីរិះគិតរៀបចំជីវិតជិតស្និទ្ធជាមួយព្រះជាម្ចាស់។ រហូតដល់សព្វថ្ងៃនៅទូទាំងពិភពលោកទាំងមូល មានមនុស្សជាច្រើនដែលបានធ្វើជីវិតលើព្រះជាម្ចាស់ តាមរបៀបសន្តូបេណេឌិក។ ពេលនេះ នាំឲ្យយើងនឹកឃើញជាពិសេសដល់លោកប្រិយល្អ លោករ៉ីនីយ លោកដាញ៉ែល ដែលកំពុងរកផ្លូវដើម្បីបង្កើតអារាមបេណេឌិកនៅលើទឹកដីនៃប្រទេសកម្ពុជា នៅពីរបីឆ្នាំខាងមុខនេះ។ សម្រាប់សន្តូបេណេឌិក មានឃ្លាមួយដ៏សំខាន់សម្រាប់លោកគឺ " យើងត្រូវតែស្វែងរកព្រះជាម្ចាស់ "។ ថ្ងៃនេះ យើងជាអ្នកដែលបានរៀននៅសាលាសន្តូយ៉ូស្ទីន ក្នុងឱកាសយើងគោរពសន្តូបេណេឌិក នោះយើងសូមអរព្រះគុណព្រះជាម្ចាស់ដោយនឹកឃើញថា រយៈពេលពីរឆ្នាំកន្លងមកនេះតាមរយៈការសិក្សារបស់យើង តាមរយៈការជួបជុំគ្នាក្នុងកម្មវិធីរបស់សាលា និងតាមរយៈការអធិដ្ឋាន យើងទាំងអស់គ្នាពិតជាបាន " ខិតខំស្វែងរកព្រះជាម្ចាស់ " ស្របតាមប្រសាសន៍របស់សន្តូបេណេឌិកដែរ។ នៅថ្ងៃចុងក្រោយនេះ លោកសាស្ត្រាចារ្យបានសរុបមេរៀនដើម្បីឲ្យយើងនឹកឃើញថា " តើយើងត្រូវរកសាងប្រទេសកម្ពុជាលើគុណតម្លៃអ្វីខ្លះ?" គឺជារបៀបមួយដើម្បីរកឃើញព្រះជាម្ចាស់នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់យើងនិងដើម្បីយើងប្រព្រឹត្តតាមការណែនាំរបស់ព្រះអង្គក្នុងជីវិតប្រចាំថ្ងៃ។ ពេលនេះ ក្រោយពីបានស្តាប់អត្ថបទទាំងពីរនោះ បានជួយឲ្យយើងយល់អំពីតួនាទីរបស់ខ្លួន។ មានតែព្រះជាម្ចាស់ទេដែលប្រទានប្រាជ្ញាឲ្យយើងរកឃើញអ្វីៗគ្រប់យ៉ាងបាន។ ដូច្នេះនៅក្នុងជីវិតរបស់យើងជា គ្រីស្ទបរិស័ទដើម្បីឲ្យអាចទៅមុខបាននោះយើងត្រូវការនឹកឃើញគ្រប់ពេលវេលាដល់ព្រះជាម្ចាស់របស់យើង ដើម្បីឲ្យព្រះអង្គបំភ្លឺយើង ឲ្យយើងមានប្រាជ្ញាច្បាស់លាស់ពិតមែន។ ប្រសិនបើយើងត្រៀមខ្លួនដើម្បីដើរតាមព្រះជាម្ចាស់គ្រប់ពេលវេលានោះ យើងមុខជារកឃើញប្រាជ្ញា ដើម្បីនឹកឃើញអ្វីៗទាំងអស់ ដែលណែនាំឲ្យយើងមានជីវិតដ៏ល្អប្រសើរពិតមែន។

ក្នុងគម្ពីរសុភាសិតមានចែងថា " កូននឹងយល់អំពីមាត់ដ៏សុចរិតទៀងត្រង់ និងត្រឹមត្រូវដែលនឹងនាំមក នូវសុភមង្គល..."។ ដូច្នោះដើម្បីរកឃើញសុភមង្គល នោះយើងត្រូវការរស់នៅក្នុងភាពសុចរិតភាពទៀងត្រង់ និងភាពត្រឹមត្រូវ។ យើងម្នាក់ៗនឹងទៅជាមនុស្ស ដែលអាចបង្កើតសុភមង្គលនៅក្នុងជីវិតរបស់ខ្លួនបាន ជាពិសេសសម្រាប់និរ្យតសាលាយ៉ូស្ទីនដែលបានរិះគិត២ឆ្នាំកន្លងមកនិងដូចគ្នាដែរសម្រាប់ប្រធានយុវជន ដែលមានបទពិសោធន៍ក្នុងការណែនាំកន្លងមកប្រសិនបើយើងចង់ទៅជាអ្នកដឹកនាំណែនាំឲ្យគេរកឃើញ ផ្លូវដ៏ល្អបាន នោះយើងត្រូវទៅជាមនុស្សសុចរិត ជាមនុស្សទៀងត្រង់ និងជាមនុស្សដែលប្រកាន់យុត្តិធម៌ ជាមុន។ យើងអាចទៅជាអ្វីៗទាំងអស់បាន ប្រសិនបើយើងយកព្រះជាម្ចាស់ជាទីពឹង ដោយសារព្រះអង្គ ជាប្រភពនៃប្រាជ្ញាព្រះអង្គប្រទានឲ្យយើងអាចរកឃើញបន្តិចម្តងៗអំពីជីវិតថ្មីនិងសុភមង្គលយ៉ាងពិតប្រាកដ ដែលមកពីព្រះអង្គ ។

ចំណុចមួយទៀត ដើម្បីយើងទទួលបានជោគជ័យនៅក្នុងគ្រប់កិច្ចការដែលយើងធ្វើ នោះយើងត្រូវការ ដាក់ខ្លួន នេះជាអ្វីដែលស្របនឹងប្រសាសន៍របស់សន្តបណេឌិក ដែលលើកឡើងជាច្រើនដងថា " ព្រះជា ម្ចាស់បានចាប់កំណើតជាមនុស្ស ដោយបន្ទាបព្រះកាយធ្វើជាមនុស្សធម្មតាដូចយើង ដូច្នោះយើងម្នាក់ៗ ត្រូវ តែដាក់ខ្លួនដូចព្រះជាម្ចាស់ដើម្បីទទួលជីវិតរួមជាមួយព្រះអង្គ..."។ សម្រាប់យើង ប្រសិនបើយើងចង់ធ្វើជា សាក្សីនៃជីវិតពិត នោះយើងត្រូវដាក់ខ្លួនគ្រប់ពេលវេលា។ ប្រសិនបើយើងជាប្រធានមិនចេះដាក់ខ្លួនដូច ព្រះជាម្ចាស់និងដូចព្រះយេស៊ូទេ នោះយើងក៏មិនអាចបង្ហាញព្រះអង្គឲ្យគេឃើញបានដែរ។ ជីវិតរបស់យើង ចម្រើនឡើង ដោយសារយើងនឹកឃើញដល់ព្រះយេស៊ូគ្រប់ពេលវេលា។ យើងមានប្រាជ្ញាដើម្បីដាក់ខ្លួន ដោយសារយើងទីពឹងលើព្រះជាម្ចាស់។ នៅពេលយើងខិតខំរកយុត្តិធម៌ ដោយរស់នៅក្នុងភាពសុចរិតភាព ទៀងត្រង់ នៅពេលយើងខិតខំធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះប្រហែលជាយើងមានសំណួរ ដូច លោកសិលាដែរថា " ព្រះអម្ចាស់អើយ ព្រះអង្គទតឃើញស្រាប់ហើយថា យើងខ្ញុំបានលះបង់អ្វីៗទាំងអស់ ដើម្បីមកតាមព្រះអង្គ។ តើយើងខ្ញុំនឹងទៅយ៉ាងណា?"។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយតបទៅលោក សិលា ក៏ដូចជាឆ្លើយតបមកយើងនៅពេលនេះថា " អ្នកនឹងបានទទួលវិញមួយជាមួយរយ ព្រមទាំងមានជីវិត អស់កល្បជានិច្ច " ជាចម្លើយដែលមនុស្សយើងមិនដែលទន្ទឹងរង់ចាំ ជាចម្លើយដែលមនុស្សយើង នឹកមិន ឃើញ។ ហេតុនេះហើយ យើងត្រូវការចាប់ផ្តើមរៀបចំខ្លួនពីពេលនេះទៅ ដើម្បីយើងទៅជាមនុស្ស ដែលមាន ប្រាជ្ញាចេះឆ្លើយនឹងសំណួររបស់ព្រះជាម្ចាស់នៅពេលយើងជួបព្រះអង្គផ្ទាល់។ ចាប់ពីពេលនេះតទៅ ឲ្យយើង ដឹងថា " រង្វាន់របស់យើងគឺជាជីវិតអស់កល្បជានិច្ច " សូមឲ្យយើងប្រើជីវិត ប្រើភ្នែករបស់យើង...ក្នុងការរស់ នៅប្រចាំថ្ងៃតាមរបៀបថ្មី ដោយយើងត្រៀមខ្លួនទៅជាមនុស្សសុចរិត ដើម្បីដាក់ខ្លួន និងដើម្បីមានប្រាជ្ញា...។

ដូច្នោះថ្ងៃនេះយើងបន្តអរព្រះគុណព្រះជាម្ចាស់របស់យើងដែលព្រះអង្គប្រទានរង្វាន់ដ៏ពិសេសដល់យើង គឺជីវិតអស់កល្បជានិច្ច។ យើងបន្តអរព្រះគុណព្រះជាម្ចាស់ ដើម្បីយើងខិតខំចូលរួមនៅក្នុងជីវិតអស់កល្បជា និច្ចចាប់ពីពេលនេះតទៅ ដោយយើងរៀបចំខ្លួនទៅជាអ្នកបម្រើ ទៅជាអ្នកស្រឡាញ់ និងទៅជាអ្នកលើកលែង ទោសឲ្យអ្នកដទៃគ្រប់ពេលវេលា។ យើងបន្តអរព្រះគុណព្រះជាម្ចាស់ ដើម្បីនឹកឃើញដល់អ្វីៗទាំងអស់ដែល យើងបានទទួលពីព្រះជាម្ចាស់នៅពេលដែលយើងបម្រើព្រះសហគមន៍របស់ព្រះអង្គ ។ អាម៉ែន ។



វិទ្យាល័យសង្ឃបុរ

អាសយដ្ឋាន ៖ ភូមិអង្គគគីរ ឃុំតាកែវ ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 032 639 0002/ 032 639 0003 | E: spi.takeo@gmail.com | W : www.spi.edu.kh

ថ្នាក់បណ្ឌិត

មហាវិទ្យាល័យព័ត៌មានវិទ្យា
Faculty of Information Technology

វិស្វកម្មកុម្មវិធី Software Engineering
ទូរគមនាគមន៍ និងបណ្តាញ
Telecommunication and Network

ដេប៉ាតឺម៉ង់អក្សរសាស្ត្រអង់គ្លេស
Department of English Literature

អប់រំភាសាអង់គ្លេស
Teaching English as Foreign Language
ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង
English for Communication

ដេប៉ាតឺម៉ង់គ្រប់គ្រងទេសចរណ៍
Department of Tourism Management

គ្រប់គ្រងទេសចរណ៍ Tourism Management

ដេប៉ាតឺម៉ង់ក្សេត្រសាស្ត្រ
Department of Agronomy

ក្សេត្រសាស្ត្រ Agronomy

ដេប៉ាតឺម៉ង់សង្គមកិច្ច
Department of Social Work

សង្គមកិច្ច Social Work

ថ្នាក់បណ្ឌិតបរិច្ចាគបច្ចេកទេស

អភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ
Software Development

គ្រប់គ្រងប្រព័ន្ធ និងបណ្តាញកុំព្យូទ័រ
System and Network Administration

បង្រៀនភាសាអង់គ្លេសជាភាសាទីពីរ
Teaching English as a Second Language

សណ្ឋាគារ និងបដិសណ្ឋារកិច្ច
Hotel and Hospitality

ផលិតកម្មដំណាំឈើម្លូបផ្លែ និងបន្លែ
Fruit and Vegetable Crop Production

ជំនាញកែច្នៃស្រូវ
Food Processing

ប្រព័ន្ធកសិកម្មប្រុងប្រយ័ត្ន
Integrated Farming System

ថែទាំកុមារ
Child care

ពេទ្យសត្វ
Veterinary

លក្ខខណ្ឌចូលរៀន

○ សម្គាល់ ៖ រៀនបន្ថែម២ឆ្នាំនឹងទទួលបានសញ្ញាបត្របរិច្ចាគបច្ចេកទេស

១. បេក្ខជនត្រូវមានសញ្ញាបត្រទុតិយភូមិ (ជាប់ថ្នាក់ទី១២) ឬសញ្ញាបត្រដែលមានតម្លៃស្មើសម្រាប់ចូលរៀនថ្នាក់បរិច្ចាគបច្ចេកទេស

២ បេក្ខជនធ្លាក់ថ្នាក់ទី១២អាចចូលរៀនថ្នាក់បរិច្ចាគបច្ចេកទេស



ចាប់ផ្តើមលក់ពាក្យ និងទទួលពាក្យ
ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

- ចូលរៀនតាមបំប៉ន ខែកញ្ញា ឆ្នាំ២០១៥

- ចូលរៀនធម្មតាទី១ ខែវិច្ឆិកា ឆ្នាំ២០១៥



សកម្មភាពលោក សុខកុមារ អូលីវីយ៉េ ផ្លីតអឺស្ត្រែរ
 អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញក្នុង ខែសីហា ឆ្នាំ២០១៥
The Activities of Bishop Olivier SCHMITTHAEUSLER, MEP
Apostolic Vicar of Phnom Penh in August 2015

- ១ សីហា ៖ ប្រជុំជាមួយបេក្ខជនទទួលអគ្គសញ្ញាលាបថ្វាស
- ២ សីហា ៖ អគ្គសញ្ញាលាបថ្វាសនៅមណ្ឌលសកម្មភាពតាខ្មៅ
- ៤ សីហា ៖ ៨.៣០នាទីព្រឹកការប្រជុំតុលាការដំបូងសម្រាប់ស្រាវជ្រាវមរណសាក្សី
- ៥ សីហា ៖ ៩ព្រឹក សច្ចាប្រណិធាននិរន្តរបស់បងស្រីណេត ក្រុមបងស្រីសាឡេស៊ានដុនបូស្កូ
- ៦ សីហា ៖ អធិដ្ឋានពេញមួយយប់សម្រាប់ការត្រាស់ហៅនៅកោះស្នា
- ៨ សីហា ៖ ៩ព្រឹក ប្រសិទ្ធិពរលើអាគារនិងអភិបូជានៅព្រះសហគមន៍កំពង់ចំលង
- ៩ សីហា ៖ អគ្គសញ្ញាលាបថ្វាសនៅព្រះសហគមន៍បឹងទំពុន
- ១០-១៦ សីហា ៖ ទិវាយុវជនឡាវ-កម្ពុជា
- ២០-២៣ សីហា ៖ បោះជំរំសម្រាប់ការត្រាស់ហៅនៅព្រះសីហនុ
- ២៤ សីហា-១៥ កញ្ញា ៖ ធ្វើដំណើរទៅប្រទេសបារាំង។

- 1 August: Meeting with confirmandi
- 2 August: Confirmation at Takmao
- 4 August: 8.30 am First Session of the Tribunal for the Martyrs
- 5 August: 9am Final Vows of Sister Neath – FMA
- 6 August: Night prayer for vocation at Kohsla
- 8 August: 9am Blessings of new pastoral building and Mass at Kompong Chomlang
- 9 August: Confirmations at Boeung Toumpung
- 10-16 August : YOUTHDAYS LAOS/CAMBODIA
- 20-23 August : CAMP FOR VOCATIONS – SIHANOUKVILLE
- 24 August -15 September: TRIP TO France.

*Especially, I will join on 6 September the 1000th Anniversary of the Cathedral of Strasbourg and 12 September the Wedding of my youngest brother Benjamin with Marie Odile (both volunteers in Cambodia).
 Thanks for your prayers!*

រៀន ១២ កញ្ញា ចូលរួមឧប ១០០០ឆ្នាំ
 នៃវិសាលវិហារ(ស្ត្រាស្បួរ
 និងរៀន ១២ កញ្ញា ចូលរួមអាពាហ៍ពិពាហ៍
 ប្អូន ប្រុស វ៉ែន និង ម៉ារី
 (ស្នេហាទាំងពីរ ធ្លាប់ស្ម័គ្រចិត្តនៅ ប្រទេសកម្ពុជា)
 សូមជួយសេចក្តីជូនសម្រាប់ពួកគេ



រូបភាពកម្រិតទី១



ទស្សនកិច្ចនៅវិទ្យាល័យចម្រើនវិជ្ជា



រូបថតអនុស្សាវរីយ៍របស់និស្សិតសាលាសន្តបុត្រជាមួយលោកអភិបាលនៅហ្វែរីយ៉ែ



សិក្ខាសាលាព្រះគម្ពីរជាមួយគ្នានៅភ្នំពេញថ្មី



អគ្គសញ្ញាប្រឹក្សាជំនុំកិច្ចការនៅចំការទៀង



ប្រជុំប្រធានក្រុមបច្ចេកទេសព្រះវិចិត្រនិពន្ធដែលធ្វើការនៅភ្នំពេញ



រូបថតជាមួយគណកម្មការព្រះសហគមន៍ចំប៉ា



លោកបូជាព្រះទឹកព្រះពរដល់អ្នកជម្ងឺ



ជំនួបលោកអភិបាលជាមួយលោកកាឌីណាល់ តាកល្លេ

APOSTOLIC VICARIATE PHNOM PENH

អ្នកទទួលខុសត្រូវ: លោកអភិបាល អ៊ីលីរីយ៉េ ផ្លីតអ៊ីស្ត្រ

Chairman: Msgr: Olivier Schmitthaeusler

Tel: 023 64 00 841

Email: apostolicvicariate.phnompenh@gmail.com

#25, St.242, Boeung Prolit, 7Makara, Phnom Penh.

Website: www.catholicphnompenh.org

FP: www.facebook.com/catholicphnompenh



វិទ្យុវ៉ាន់តាសេនេស៊ី
សម្លេងខ្មែរយុវជនសម្រាប់កុមារ
ផ្សាយជាប្រចាំថ្ងៃ

ភ្នំពេញ តាមរយៈលកសម្លេង ៖ FM104Mhz

កំពត តាមរយៈលកសម្លេង ៖ FM93.25Mhz

ក្រុងព្រះសីហនុ តាមរយៈលកសម្លេង ៖ FM92.5Mhz

វេលាម៉ោង ៖ ៥:00-៦:00 ល្ងាច

កម្មវិធីវិទ្យុ " ខ្ញុំគ្រូបក្សារអូត "
តាមរយៈលកសម្លេង

FM 99.5Mhz

ផ្សាយជាប្រចាំថ្ងៃ

វេលាម៉ោង ៖ ១០:០០-១១:០០ ព្រឹក